

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២០

ទំនាក់ទំនង៖ មជ្ឈមណ្ឌលព័ត៌មានរួមនៃទីក្រុងឡងប៊ិច 562.570.NEWS(6397) jic@longbeach.gov

សម្រាប់សេចក្តីប្រកាសជាបន្ទាន់

ជំរើសនៃការធ្វើតេស្តរកជំងឺកូវីដ-១៩បានបន្តកើនឡើងនៅ ទីក្រុងឡងប៊ិច

*អ្នកធ្វើការជួរមុខសំខាន់ៗដែលមិនមានរោគសញ្ញាឥឡូវនេះអាចទទួលបានការធ្វើតេស្តនៅ
ទីតាំងជាច្រើន*

ទីក្រុងឡងប៊ិចរដ្ឋកាលីហ្វ័រញ៉ា – ចាប់ពីថ្ងៃទី ៣០ ខែមេសាបុគ្គលិកជួរមុខសំខាន់ៗទាំងអស់អាចទទួលបានការធ្វើតេស្តរកជំងឺកូវីដ-១៩ដោយឥតគិតថ្លៃនៅទីតាំងមួយចំនួនក្នុងទីក្រុងឡងប៊ិច។ ការធ្វើតេស្តក៏បន្តសម្រាប់អ្នកដែលមានរោគសញ្ញាផងដែរ។

ឥឡូវនេះអ្នកធ្វើការជួរមុខសំខាន់ៗទាំងអស់រួមទាំងអ្នកដែលមានរោគសញ្ញានិងអ្នកដែលមិនមានរោគសញ្ញាអាចទទួលបានការធ្វើតេស្តដោយឥតគិតថ្លៃប្រសិនបើពួកគេមានការព្រួយបារម្ភអំពីការប៉ះពាល់នឹងជំងឺកូវីដ-១៩។ បុគ្គលិកជួរមុខសំខាន់ៗរួមមានអ្នកឆ្លើយតបដំបូងចំពោះឧប្បត្តិហេតុនិងនិយោជិកនៃអាជីវកម្មសំខាន់ៗដែលកំណត់ដោយបទបញ្ជាសុខភាពរបស់ឡងប៊ិច។ អ្នកធ្វើការជួរមុខដែលសំខាន់ៗអាចកំណត់ពេលវេលាណាត់ជួបដើម្បីធ្វើតេស្តនៅទីតាំងមួយក្នុងចំណោម ៣ ខាងក្រោមនៅឡងប៊ិច៖

- សាលារៀន Jordan Plus High School (ការធ្វើតេស្តដោយដើរឡើងទៅដល់ទីតាំង), 171 W. Bort St.

- មហាវិទ្យាល័យនៃទីក្រុងឡុងប៊ិចសាខាឆ្នេរប៉ាស៊ីហ្វិក (Long Beach City College Pacific Coast Campus)* (ការធ្វើតេស្តតាមរថយន្ត), 1305 E. Pacific Coast Highway
- មន្ទីរពេទ្យសាំងម៉ារី (St. Mary Medical Center) (ការធ្វើតេស្តតាមរថយន្ត), 1050 Linden Ave.

កន្លែងធ្វើតេស្តទាំងអស់ត្រូវឱ្យមានការណាត់ជួបជាមុន។ អាទិភាពនឹងបន្តផ្តល់ជូនដល់អ្នកដែលមានរោគសញ្ញា និងបុគ្គលដែលមានអាយុលើសពី ៦៥ ឆ្នាំឬមានសុខភាពរ៉ាំរ៉ៃ។ អ្នកធ្វើការជូរមុខសំខាន់ៗដែលចង់កំណត់ពេល ណាត់ជួបអាចចូលទៅកាន់ [ទំព័រធ្វើតេស្ត](#) នៅលើគេហទំព័រកូវីដ-១៩របស់ទីក្រុងឬទូរស័ព្ទទៅលេខ 562.570.INFO (4636)។

ការធ្វើតេស្តនៅតែបន្តសម្រាប់អ្នកដែលមានរោគសញ្ញាមិនថាពួកគេជាអ្នកធ្វើការដែលចាត់ទុកថាសំខាន់ឬមិនសំខាន់នៅទីតាំងធ្វើតេស្តចំនួន ៦ ក្នុងទីក្រុងឡុងប៊ិច៖

- សាលារៀន Jordan High School, 6500 Atlantic Ave.
- សាលារៀន Cabrillo High School, 2001 Santa Fe Ave.
- មន្ទីរពេទ្យសាំងម៉ារី (St. Mary Medical Center), 1050 Linden Ave.
- មហាវិទ្យាល័យនៃទីក្រុងឡុងប៊ិចសាខាឆ្នេរប៉ាស៊ីហ្វិក (Pacific Coast Campus*), 1305 E. Pacific Coast Highway
- មហាវិទ្យាល័យនៃទីក្រុងឡុងប៊ិចនៅឯ Veterans Memorial Stadium, 5000 E. Lew Davis St.
- ចាប់ពីថ្ងៃទី ៤ ខែឧសភា៖ សាលារៀន Jordan Plus High School, 171 W. Bort St.

នៅពេលទីតាំងសាលារៀន Jordan Plus High School ចាប់ផ្តើមដំណើរការពេញលេញនៅថ្ងៃទី ៤ ខែឧសភា ទីក្រុងឡុងប៊ិចនឹងមានសមត្ថភាពធ្វើតេស្តប្រមាណ ១.០០០ នាក់ក្នុងមួយថ្ងៃ។

ឡុងប៊ិចនៅតែប្តេជ្ញាធ្វើឱ្យមានការធ្វើតេស្តសម្រាប់ប្រជាជនទាំងអស់នៃទីក្រុងរបស់យើង។ យើងកំពុងផ្តល់អាទិភាពដល់ប្រជាជនដែលមានរោគសញ្ញានិងអ្នកធ្វើការជូរមុខដែលសំខាន់ៗនាពេលខាងមុខហើយសង្ឃឹមថានឹងពង្រីកឆាប់ៗនេះ។

*ប្រសិនបើទីតាំងធ្វើតេស្តនៅមហាវិទ្យាល័យនៃទីក្រុងឡុងប៊ិចសាខាឆ្នេរប៉ាស៊ីហ្វិក (Pacific Coast Campus) ត្រូវបានចុះបញ្ជីថា "មិនមាន" នៅពេលដែលធ្វើការណាត់ជួបនោះមានន័យថាទីតាំងនោះពេញសម្រាប់មួយថ្ងៃនោះហើយ។

សម្រាប់ព័ត៌មានថ្មីៗអំពីកូវីដ-១៩រួមទាំងព័ត៌មានលម្អិតអំពីអ្វីដែលទីក្រុងឡងប៊ិចកំពុងអនុវត្តដើម្បីការពារសុវត្ថិភាពដល់ប្រជាជនសូមមេត្តាចូលទៅកាន់គេហទំព័រ longbeach.gov/COVID19 ហើយតាមដាន @LongBeachCity នៅលើហ្វេសប៊ុក ធ្វីតធ័រ និង Instagram។

###